

04-MA Study - Keeping Your License (Part 04)

Max Time Allowed: 5 min

Q.1) តើអ្វីទៅជាការពិតអំពីការសេពសុរា?



- A. ☐ ជាតិអាល់កុលអាចជួយអ្នកបើកបរមិនងងុយគេង ហើយប្រុងប្រយ័ត្នក្នុងរយៈពេលវែង
- B. ☒ ជាតិអាល់កុលដែលបន្ថយស្មារតីរបស់អ្នក
- C. ☐ ជាតិអាល់កុលធ្វើអោយសមត្ថភាពរបស់អ្នកកាន់តែប្រសើរ
- D. ☐ វាតែងតែចំណាយពេលប្រហែលមួយម៉ោងសម្រាប់រាងកាយដើម្បីកម្ចាត់ជាតិអាល់កុលទាំងអស់នៅក្នុងឈាមរបស់អ្នក

Q.2) តើស្រាមួយកែវណាដែលមានសុវត្ថិភាពជាងគេ ក្នុងការផឹកមុនពេលបើកបរ?



- A. ☐ 1 អោនស៍ នៃស្រា 80 ភស្តុតាង
- B. ☐ 12 អោនស៍ នៃស្រាបៀរ
- C. ☐ 4 អោនស៍ នៃស្រាតារាង
- D. ☒ គ្មាន (វាគឺជាបរិមាណជាតិអាល់កុលទាំងអស់)

Q.3) ប្រសិនបើអ្នកញ្ចុំស្រាបៀរចំនួនបីកែវ តើរយៈពេលប៉ុន្មានដែលវាត្រូវការសម្រាប់ជាតិអាល់កុលទាំងអស់រលាយចេញបីឈាមរបស់អ្នក?



- A. ☐ 30 នាទី
- B. ☒ 3 ម៉ោង
- C. ☐ 1 ម៉ោង
- D. ☐ 4 ម៉ោង

Q.4) បរិមាណអាល់កុលក្នុង 1 អោននៃ ភេសជ្ជៈ 80 ភស្តុតាងជាទូទៅគឺស្មើនឹង:



- A. ☐ 2 ដប 12 អោន នៃដបស្រាបៀរធម្មតា
- B. ☐ 3 ដប 12 អោន នៃដបស្រាបៀរធម្មតា
- C. ☒ 1 ដប 12 អោន នៃដបស្រាបៀរធម្មតា
- D. ☐ 4 ដប 12 អោន នៃដបស្រាបៀរធម្មតា

Q.5) តើអ្វីដែលជាការពិតអំពីការទទួលទានគ្រឿងស្រវឹងនៅក្នុងរថយន្តរបស់អ្នក?



- A. ☒ វាតែងតែខុសច្បាប់មិនគិតពីអាយុ
- B. ☐ វាជាការស្របច្បាប់ប្រសិនបើវាត្រូវបានរក្សាទុកនៅក្នុងកៅអីក្រោយ
- C. ☐ វាត្រូវបានអនុញ្ញាតប្រសិនបើវាមិនប៉ះពាល់ដល់ការបើកបររបស់អ្នក
- D. ☐ វាត្រូវបានអនុញ្ញាតបើមានអ្នកផ្សេងកំពុងកាន់វា

Q.6) ផឹកតែមួយកែវគ្រឿងស្រវឹង



- A. ☐ កែលម្អការវិនិច្ឆ័យរបស់អ្នក
- B. ☒ អាចប៉ះពាល់ដល់ការបើកបររបស់អ្នក
- C. ☐ ជួយឱ្យអ្នកនៅភ្ញាក់ហើយសកម្ម
- D. ☐ កាត់បន្ថយផលប៉ះពាល់នៃថ្នាំ

Q.7) ការផឹកជាតិអាណកុលទាំងអស់គឺទំនងជា:



- A. ☐ បង្កើនល្បឿនប្រតិកម្មរបស់អ្នក
- B. ☐ កែលម្អការសម្របសម្រួលរបស់អ្នក
- C. ☒ ផ្តល់អារម្មណ៍មិនពិតនៃទំនុកចិត្ត
- D. ☐ បង្កើនការយល់ដឹងរបស់អ្នកអំពីគ្រោះថ្នាក់

Q.8) ការផឹកជាតិអាណកុលទាំងអស់គឺទំនងជា:



- A. ☐ បង្កើនការយល់ដឹងរបស់អ្នកអំពីគ្រោះថ្នាក់
- B. ☒ អន់ខ្សោយការវិនិច្ឆ័យរបស់អ្នក
- C. ☐ បង្កើនការសម្របសម្រួលរបស់អ្នក
- D. ☐ បង្កើនល្បឿនប្រតិកម្មរបស់អ្នក

Q.9) បរិមាណជាតិអាត់កុលក្នុងឈាមត្រូវបានសំដៅជាទូទៅថា:



- A. ☒ ផ្លុកជាតិអាត់កុលឈាម (BAC)
- B. ☐ ផ្លុកជាតិអាត់កុលក្នុងឈាម (AIB)
- C. ☐ ពត៌មានលំអិតអំពីឈាម (BCD)
- D. ☐ ការកំណត់កំហាប់ជាតិអាត់កុល (ACD)

Q.10) ការបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀនដែលធ្វើអោយសមត្ថភាពរបស់អ្នកបើកបរគ្មានសុវត្ថិភាពគឺ:



- A. ☒ ខុសច្បាប់ជានិច្ច
- B. ☐ ត្រូវច្បាប់ប្រសិនបើវាជាឱសថមានវេជ្ជបញ្ជាឱសថគ្មានវេជ្ជបញ្ជា
- C. ☐ ខុសច្បាប់ប្រសិនបើគ្រឿងញៀនខុសច្បាប់
- D. ☐ ត្រូវច្បាប់ប្រសិនបើវាជាឱសថមានវេជ្ជបញ្ជា

Q.11) តើអ្វីជាការពិតអំពីការផ្សព្វផ្សាយស្រវឹងជាមួយម្តាយផ្សេងទៀត?



- A. ☒ វាបង្កើនផលប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំង
- B. ☐ អ្នកមិនអាចត្រូវបានចោទប្រកាន់ជាមួយ OUI
- C. ☐ ជាទូទៅវាជួយកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃជាតិអាត់កុល
- D. ☐ មិនមែនចម្លើយទាំងអស់

Q.12) នៅពេលអ្នកលេបថ្នាំអ្នកគួរតែ:



- A. ☐ ផឹកទឹកឱ្យបានច្រើនមុនពេលបើកបរ
- B. ☐ បើកបង្គួច និងបើកយឺតៗ
- C. ☐ បើកបរលុះត្រាតែអ្នកណាម្នាក់អង្គុយនៅក្បែរអ្នក
- D. ☒ រៀនអំពីផលប៉ះពាល់មុនពេលបើកបរ

Q.13) តើសេចក្តីថ្លែងទាំងនេះអំពីថ្នាំញៀននិងការបើកបរ គឺជាការពិតឬ?



- A. ☐ ថ្នាំញៀនខុសច្បាប់អាចបន្ថយការបើកបររបស់អ្នក
- B. ☐ ថ្នាំពេទ្យតាមវេជ្ជបញ្ជាមានសុវត្ថិភាពក្នុងការប្រើប្រាស់ប្រសិនបើអ្នកមិនមានអារម្មណ៍ងងុយគេង
- C. ☒ ថ្នាំជាច្រើនអាចបន្ថយសមត្ថភាពក្នុងការបើកបរ
- D. ☐ ថ្នាំញៀនខុសច្បាប់អាចបន្ថែមការបើកបររបស់អ្នក

Q.14) អ្នកបើកបរដែលផឹកភេសជ្ជៈមានជាតិអាល់កុលជាធម្មតា:



- A. ☐ មានគ្រោះថ្នាក់
- B. ☐ មើលប្រសើរជាងនៅពេលយប់
- C. ☐ ធ្វើការសម្រេចចិត្តបានប្រសើរជាងមុន
- D. ☒ មានប្រតិកម្មយឺត

Q.15) អ្នកបើកបរក្រោមអាយុ 21 ឆ្នាំនឹងប្រឈមនឹងការដាក់ពិន័យចំពោះការប្រមូលផ្តុំជាតិអាល់កុលក្នុងឈាម (BAC):



- A. ☐ 0.04 ភាគរយឬខ្ពស់ជាងនេះ
- B. ☐ 0.01 ភាគរយឬខ្ពស់ជាងនេះ
- C. ☐ 0.08 ភាគរយឬខ្ពស់ជាងនេះ
- D. ☒ 0.02 ភាគរយឬខ្ពស់ជាងនេះ

Q.16) តាមច្បាប់អាយុអាយុអាចផឹកស្រាបានគឺ:



- A. ☐ 20 ឆ្នាំឡើងទៅ
- B. ☒ 21 ឆ្នាំឡើងទៅ
- C. ☐ 16 ឆ្នាំឡើងទៅ
- D. ☐ 18 ឆ្នាំឡើងទៅ

Q.17) តើអ្វីមួយខាងក្រោមនេះតែងតែខុសច្បាប់បើអ្នកមានអាយុក្រោម 21 ឆ្នាំ?



- A. ☒ ទិញស្រាឬបៀរមាននរណាម្នាក់ទិញវាសម្រាប់អ្នក
- B. ☐ បើកបរចន្លោះម៉ោង 12:00 ព្រឹកនិង 5:00 ទៀបភ្លឺ
- C. ☐ មានអ្នកដំណើរលើសពី 16 នាក់ដែលមានអាយុក្រោម 16 ឆ្នាំ
- D. ☐ ចម្លើយទាំងអស់ត្រឹមត្រូវ

Q.18) តើអ្វីនឹងប៉ះពាល់ដល់អ្នកច្រើនជាងនេះ?



- A. ☐ 1 កំប៉ុងក្នុងរយៈពេល 3 ម៉ោង
- B. ☐ 3 កំប៉ុងក្នុងរយៈពេល 3 ម៉ោង
- C. ☒ 3 កំប៉ុងក្នុងរយៈពេល 1 ម៉ោង
- D. ☐ 3 កំប៉ុងក្នុងរយៈពេល 2 ម៉ោង

Q.19) តើអ្វីទៅជាកត្តាចំបងដែលប៉ះពាល់ដល់កំហាប់ជាតិអាល់កុលក្នុងឈាមរបស់អ្នក (BAC)?



- A. ☒ តើអ្នកធ្វើលំហាត់ប្រាណ
- B. ☐ តើអ្នកអាចកាន់ស្រារបស់អ្នកយ៉ាងម៉េច?
- C. ☐ ភេសជ្ជៈមានជាតិអាល់កុលដែលអ្នកផឹក
- D. ☐ តើចំនួនប៉ុន្មានកែវដែលអ្នកផឹក

Q.20) តើឥទ្ធិពលមួយណាដែលបណ្តាលមកពីការផឹកស្រា?



- A. ☐ ភាពក្លាហាន
- B. ☐ ការបើកបរដោយរលូន
- C. ☐ ការបង្កើនទំនាក់ទំនង
- D. ☒ អន់ថយក្នុងការវិនិច្ឆ័យ

Q.21) អ្នកចូលទៅកាន់ពិធីអ្វីមួយក្នុងសង្គម បន្ទាប់មកត្រូវការការបើកបររយៈពេលខ្លី តើអ្វីជាការប្រុងប្រយ័ត្នបំផុតក្នុងការទទួលយក?



- A. ☐ ផឹកទឹកមួយកែវជាមួយភេសជ្ជៈមានជាតិអាល់កុល
- B. ☐ ផឹកកាហ្វេអោយបានច្រើនមុនពេលបើកបរ
- C. ☐ បរិភោគអាហារក្តៅជាមួយភេសជ្ជៈដែលមានជាតិអាល់កុល
- D. ☒ ជៀសវាងការផឹកស្រាទាំងស្រុង

Q.22) អ្នកត្រូវបានគេអញ្ជើញឱ្យទៅទទួលទានអាហារថ្ងៃត្រង់មួយដែលគ្រឿងស្រវឹងនឹងត្រូវបានបម្រើ អ្នកដឹងទេថាអ្នកនឹងត្រូវបើកបរពីរបីម៉ោងក្រោយមក តើអ្វីជាសកម្មភាពល្អបំផុតរបស់អ្នក?



- A. ☐ ផឹកទឹកមួយកែវជាមួយភេសជ្ជៈមានជាតិអាល់កុល
- B. ☒ មិនផឹកស្រាណាមួយទេ
- C. ☐ បរិភោគអាហារច្រើនជាងធម្មតា
- D. ☐ ផឹកកែវទឹកដោះគោមុនពេលផឹកស្រា

Q.23) ការបើកបរយានយន្ត ទន្ទឹមពេលជក់កញ្ចុះ:



- A. ☐ បទល្មើសព្រហ្មទណ្ឌលើកលែងតែអ្នកបើកបរមានឧស្ម័នកញ្ចុះកញ្ចុះតិច
- B. ☐ មិនដែលជាបទឧក្រិដ្ឋទេ
- C. ☐ បទល្មើសព្រហ្មទណ្ឌលើកលែងតែអ្នកបើកបរមានសិទ្ធិប្រើប្រាស់កញ្ចុះឱសថ
- D. ☒ ជាបទល្មើសព្រហ្មទណ្ឌគ្រប់ស្ថានភាពទាំងអស់

Q.24) ប្រសិនបើអ្នកបានផឹកស្រាតើអ្វីដែលនឹងជួយអ្នកឱ្យដឹងខ្លួន?



- A. ☒ ពេលវេលា
- B. ☐ ការហ្វេត
- C. ☐ ធាតុអាកាស
- D. ☐ តែក្តៅ

Q.25) ការប្រើប្រាស់គ្រឿងស្រវឹងប៉ះពាល់យ៉ាងខ្លាំងទៅលើ:



- A. ☐ ចក្ខុវិស័យ
- B. ☐ ប្រតិកម្ម
- C. ☐ ការសម្របសម្រួល
- D. ☒ ចម្លើយទាំងអស់ត្រឹមត្រូវ